

ជូនចំពោះជនបរទេសដែលធ្វើការនៅប្រទេសជប៉ុន

សៀវភៅណែនាំអំពី លក្ខខណ្ឌការងារ



ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព

មន្ទីរការងារប្រចាំខេត្តក្រុង

ការិយាល័យអធិការកិច្ចស្តង់ដារការងារ

បងប្អូនកម្ពុជាកររបរទេសដែលធ្វើការនៅប្រទេសជប៉ុន, តើលោកអ្នកកំពុងជួបបញ្ហាទាំងនេះនៅកន្លែងការងារដែលលំបាកក្នុងការដោះស្រាយដែរឬទេ?

នៅប្រទេសជប៉ុនមានច្បាប់ផ្សេងៗសម្រាប់ការការពារកម្មករនិយោជិតដែលមានខ្លឹមសារដូចជាការការពារលក្ខខណ្ឌការងារ សុខភាព សុវត្ថិភាពកម្មករនិយោជិត ការធានារ៉ាប់រងក្នុងករណីមានរបួសឬជំងឺដោយសារការងារឬពេលធ្វើដំណើរទៅមកធ្វើការល។ ច្បាប់ទាំងនេះអនុវត្តដោយស្មើភាពជាមួយជនជាតិជប៉ុនទោះបីអ្នកមានសញ្ជាតិអ្វីក៏ដោយ។ នៅក្នុងខិត្តប័ណ្ណនេះយើងធ្វើការណែនាំអំពីច្បាប់សំខាន់ៗនៃច្បាប់ការងាររបស់ប្រទេសជប៉ុន។

ម្យ៉ាងទៀតក៏មានស្ថាប័នដែលកម្មករនិយោជិតសញ្ជាតិបរទេសអាចធ្វើការពិគ្រោះយោបល់ជាភាសាកំណើតទាក់ទងនឹងបញ្ហាការងារផងដែរ។ ប្រសិនបើអ្នកជួបប្រទះបញ្ហាដូចតទៅនេះជាដើមនៅកន្លែងធ្វើការនៅប្រទេសជប៉ុន សូមធ្វើការពិគ្រោះយោបល់តាមរយៈ “ផ្នែកពិគ្រោះយោបល់លក្ខខណ្ឌការងារជនបរទេស” ឬ “ខ្សែទូរស័ព្ទបន្ទាន់ពិគ្រោះយោបល់លក្ខខណ្ឌការងារ”។



មិនបានទទួលប្រាក់បៀវត្ស

ខ្ញុំបានខំប្រឹងធ្វើការប៉ុន្តែមិនបានទទួលប្រាក់ឈ្នួលនៅថ្ងៃត្រូវបើកប្រាក់បៀវត្ស។ ថ្ងៃក៏បាននិយាយថាដោយសារតែនៅពេលនេះគ្មានប្រាក់ សូមរង់ចាំបន្តិចដែលធ្វើអោយខ្ញុំមានការបារម្ភខ្លាំង។



ត្រូវបានបញ្ឈប់ពីការងារភ្លាមៗ

ភ្លាមៗលោកថៅកែបានប្រាប់ថា “ចាប់ពីថ្ងៃស្អែកតទៅមិនបានមកទេ”។ ខ្ញុំនឹងជួបបញ្ហាជីវភាពប្រសិនបើត្រូវបានបញ្ឈប់ពីការងារភ្លាមៗ។



មិនបានទទួលប្រាក់ថែមម៉ោង

ខ្ញុំបានធ្វើការថែមម៉ោងរៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលពិនិត្យមើលប័ណ្ណបើកប្រាក់បៀវត្សគឺបានទទួលប្រាក់ថែមម៉ោងតែបន្តិចប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ខ្ញុំមិនសុខចិត្តដែរ។



មិនបានធ្វើនីតិវិធីចូលធានារ៉ាប់រងគ្រោះថ្នាក់ការងារអោយ

ពេលត្រូវបួសនៅពេលធ្វើការងារហើយមិនអាចធ្វើការងារបាន។ ខ្ញុំមានការបារម្ភចំពោះថ្លៃព្យាបាលនិងថ្លៃចាយវាយក្នុងអំឡុងពេលឈប់សម្រាក។



ហានិភ័យត្រូវបួសដោយសារការងារគ្រោះថ្នាក់

នៅកន្លែងធ្វើការមានការងារដែលមានហានិភ័យខ្ពស់ ដែលអាចនឹងត្រូវបួស ប្រសិនបើមានកំហុសបន្តិចបន្តួចក៏ដោយ។ ខ្ញុំចង់អោយមានវិធានការសុវត្ថិភាពត្រឹមត្រូវ។



មិនដឹងពីលក្ខខណ្ឌការងារ

ចំពោះលក្ខខណ្ឌការងារដោយសារបានតែស្តាប់ការពន្យល់សាមញ្ញពីក្រុមហ៊ុនដោយផ្ទាល់មាត់ប៉ុណ្ណោះខ្ញុំមិនបានយល់ច្បាស់ឡើយ។ ខ្ញុំចង់ដឹងពីលក្ខខណ្ឌការងារអោយបានច្បាស់លាស់។

ជាបឋមតាមរយៈសៀវភៅណែនាំនេះ សូមត្រួតពិនិត្យមើលថាតើលក្ខខណ្ឌការងារនៃកន្លែងធ្វើការរបស់អ្នកសមស្របដែរឬទេ។

CONTENTS

■ ករណីសិក្សា	_____ P. 01	■ ច្បាប់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ	_____ P. 10
■ ច្បាប់ស្តង់ដារការងារ	_____ P. 03	■ សំណួរចម្លើយ	_____ P. 11
■ ច្បាប់កិច្ចសន្យាការងារ	_____ P. 08	■ ការណែនាំច្រកពិគ្រោះយោបល់	_____ P. 14
■ ច្បាប់ប្រាក់ឈ្នួលអប្បបរមា	_____ P. 08		
■ ច្បាប់សុវត្ថិភាពនិងសុខភាពការងារ	_____ P. 09		

1 ច្បាប់ស្តង់ដារងារ

01 អត្ថប្រយោជន៍ស្មើគ្នា (មាត្រា3)

និយោជកមិនត្រូវរើសអើងទាក់ទងនឹងលក្ខខណ្ឌការងារ ដូចជាប្រាក់ឈ្នួល ម៉ោងការងារជាដើម ដោយផ្អែកលើហេតុផលសញ្ញាតិ ជំនឿ ឋានៈសង្គមរបស់កម្មករនិយោជិតឡើយ។

02 ការហាមឃាត់ពលកម្មបង្ខំតបង្ខំ (មាត្រា5)

និយោជកមិនត្រូវបង្ខំកម្មករនិយោជិតអោយធ្វើការងារផ្ទុយពីឆន្ទៈរបស់គេ ដោយប្រើមធ្យោបាយរារាំងសេរីភាពផ្លូវកាយ ឬផ្លូវចិត្តដោយមិនសមហេតុផលឡើយ។

03 ការហាមឃាត់ការកេងប្រវ័ញ្ចអន្តរការី (មាត្រា6)

គ្មានជនណាម្នាក់អាចធ្វើអន្តរាគមន៍ និងទទួលបានអត្ថប្រយោជន៍ពីការងាររបស់អ្នកដទៃ លើកលែងតែត្រូវបានអនុញ្ញាតដោយច្បាប់។

04 កិច្ចសន្យាដែលល្មើសច្បាប់ស្តង់ដារងារ (មាត្រា13)

ប្រសិនបើលក្ខខណ្ឌការងារដែលត្រូវបានចុះកិច្ចព្រមព្រៀងដោយនិយោជក និងកម្មករនិយោជិតមិនគោរពតាមបទដ្ឋានកំណត់ដោយច្បាប់ស្តង់ដារងារនោះ លក្ខខណ្ឌការងារដែលកំណត់ដោយស្តង់ដារងារគឺជាលក្ខខណ្ឌត្រូវអនុវត្ត។

05 កំឡុងពេលនៃកិច្ចសន្យា (មាត្រា14)

ក្នុងករណីធ្វើការកំណត់កំឡុងពេលនៃកិច្ចសន្យារយៈពេលវែងបំផុតនៃកិច្ចសន្យាការងារគឺត្រឹម៣ឆ្នាំ។ ប៉ុន្តែ ①កិច្ចសន្យាការងារជាមួយកម្មករនិយោជិតដែលមានចំណេះដឹងឯកទេសកម្រិតខ្ពស់ និងកិច្ចសន្យាការងារជាមួយកម្មករនិយោជិតដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅអាចធ្វើបានដល់ 5ឆ្នាំ។ ②កិច្ចសន្យាការងារដែលកំណត់កំឡុងពេលសម្រាប់បញ្ចប់គម្រោងណាមួយ(ការងារសាងសង់។ល។) គឺអាចកំណត់បានត្រឹមកំឡុងពេលសម្រាប់បញ្ចប់គម្រោងនោះ។

06 ការបញ្ជាក់លក្ខខណ្ឌការងារ (មាត្រា15)

នៅពេលទទួលយកកម្មករនិយោជិតអោយចូលធ្វើការងារ និយោជកត្រូវបញ្ជាក់អោយច្បាស់នូវលក្ខខណ្ឌការងារខាងក្រោម៖

【ប្រការដែលត្រូវបញ្ជាក់ដាច់ខាត】

- ①កំឡុងពេលនៃកិច្ចសន្យាការងារ ②លក្ខខណ្ឌសម្រាប់ករណីបន្តកិច្ចសន្យាដែលមានកាលកំណត់ (នៅក្នុងករណីដែលមានការកំណត់អំពីរយៈពេលសរុបនៃកិច្ចសន្យាបម្រុងជាការងារឬចំនួនដងនៃការបន្តកិច្ចសន្យាការងារដែលមានកាលកំណត់ ការកំណត់នោះត្រូវបានរាប់បញ្ចូលដែរ។) ③ទីកន្លែងធ្វើការ និងខ្លឹមសារនៃភារកិច្ចការងារ (រួមបញ្ចូលនៃកំណត់នៃការផ្លាស់ប្តូរទីតាំងការងារ និងប្រភេទការងារដែលត្រូវបំពេញផងដែរ។) ④ម៉ោងការងារ (ម៉ោងចាប់ផ្តើម/បញ្ចប់ មានឬគ្មានការថែមម៉ោង ម៉ោងសម្រាក ថ្ងៃឈប់សម្រាក ការឈប់សម្រាក។ល។) ⑤ប្រាក់ឈ្នួល (ការកំណត់ប្រាក់ឈ្នួល របៀបគណនា ការទូទាត់បើកប្រាក់ ថ្ងៃបិទបញ្ជី/ថ្ងៃបើកប្រាក់ឈ្នួល) ⑥ប្រការអំពីការដំឡើងប្រាក់ឈ្នួល ⑦ប្រការអំពីការលាឈប់ពីការងារ(រួមទាំងមូលហេតុនៃការបញ្ចប់។) ⑧ក្នុងករណីចុះកិច្ចសន្យាការងារដែលមានកាលកំណត់ដែលអាចឱ្យកម្មករធ្វើការស្នើសុំប្តូរទៅជាកិច្ចសន្យាដែលមិនកំណត់កាលបរិច្ឆេទតាមមាត្រា 18 វគ្គទី 1 នៃច្បាប់ស្តីពីកិច្ចសន្យាការងារ ក្នុងរយៈពេលនៃកិច្ចសន្យានោះ ត្រូវរាប់បញ្ចូលអំពីបញ្ហាដែលទាក់ទងនឹងការស្នើសុំប្តូរនិងលក្ខខណ្ឌការងារបន្ទាប់ពីបានប្តូរទៅជាកិច្ចសន្យាដែលមិនកំណត់កាលបរិច្ឆេទ។

【ប្រការត្រូវបញ្ជាក់ក្នុងករណីមានការកំណត់】

⑨ បុគ្គលដែលបានទទួលប្រាក់បំណាច់អតីតភាពការងាររបៀបគណនា ការទូទាត់បើកប្រាក់កំឡុងពេល ការទូទាត់បើកប្រាក់ ⑩ ប្រការអំពីប្រាក់រង្វាន់លើកទឹកចិត្តប្រាក់ឈ្នួលវិសាមញ្ញ ⑪ ប្រការអំពីថ្លៃហូបចុក និងបរិក្ខារសម្រាប់ការងារជាដើម ដែលកម្មករនិយោជិតត្រូវទទួលបានបន្ត ⑫ ប្រការអំពីសុវត្ថិភាពនិងសុខភាពកន្លែងធ្វើការ ⑬ ផ្សេងៗ (ការហ្វឹកហ្វឺនការងារ សំណងគ្រោះថ្នាក់ការងារ រង្វាន់ ទណ្ឌកម្ម និងបញ្ហាស្តីពីការឈប់ការងារ)

និយោជកត្រូវបញ្ជាក់អោយច្បាស់អំពី①-⑤និង⑦ខាងលើជាលាយលក្ខណ៍អក្សរ(អាចជាទូរសារឬអ៊ីមែលឬSMSជាដើមតាមបំណងរបស់កម្មករនិយោជិតបាន។)

លើសពីនេះនៅពេលទទួលបានកម្មករនិយោជិតធ្វើការតិចម៉ោងឬកិច្ចសន្យាមានកាលកំណត់អោយចូលធ្វើការបន្ថែមពីលើប្រការខាងលើ និយោជកត្រូវបញ្ជាក់អោយបានឆាប់រហ័សអំពីប្រការខាងក្រោមតាមរយៈលិខិត។ល។(មាត្រា6នៃច្បាប់ស្តីពីការកែលម្អការគ្រប់គ្រងលើការជួលកម្មករនិយោជិតធ្វើការតិចម៉ោងនិងកម្មករនិយោជិតកិច្ចសន្យាមានកាលកំណត់)

①មានការដំឡើងប្រាក់ឈ្នួលឬអត់ ②មានប្រាក់បំណាច់អតីតភាពការងារឬអត់ ③មានប្រាក់រង្វាន់លើកទឹកចិត្តឬអត់ ④ច្រកពិគ្រោះអំពីការកែលម្អការគ្រប់គ្រងលើការជួល។ល។

~ ជូនដំណឹងដល់អ្នកជួលកម្មករបរទេសទាំងអស់ ~

ដោយសារតែភាពខុសគ្នាផ្នែកវប្បធម៌ កម្មករបរទេសមិនសូវស្គាល់នឹងប្រពៃណីការងារនានានៅប្រទេសជប៉ុន។ ដូច្នេះ នៅពេលដែលមានសំណួរពីកម្មករបរទេសអំពីបទបញ្ញត្តិការងារ ឬលក្ខខណ្ឌការងារ សូមធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងជួយបង្កើតបរិយាកាសការងារដែលមានសុខភាពសម្រាប់ពួកគេផង។

* គេអាចទាញយកបាននូវសេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតសញ្ជាតិបរទេសពី HP របស់ក្រសួងសុខាភិបាលការងារនិងសុខុមាលភាព។

<https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000056460.html>


07 ការហាមឃាត់បំណងទាមទារសំណង (មាត្រា16)

កិច្ចសន្យាដែលកំណត់ប្រាក់សំណងពេលល្មើសកិច្ចសន្យាការងារឬមានបំណងទាមទារសំណងថ្លៃខូចខាតត្រូវបានហាមឃាត់។ (មិនមែនហាមឃាត់ការទាមទារសំណងលើការខូចខាតដែលបានកើតឡើងជាក់ស្តែងឡើយ។)

08 ការដាក់កម្រិតលើការបញ្ឈប់ការងារ (មាត្រា19)

- 1 និយោជកមិនអាចបញ្ឈប់ការងារកម្មករនិយោជិត ក្នុងកំឡុងពេលដែលកំពុងឈប់សម្រាកការងារដើម្បីព្យាបាលរបួសឬជំងឺកើតឡើងដោយសារការងារ និងក្នុងកំឡុងពេល 30 ថ្ងៃបន្ទាប់ពេលនោះបានឡើយ។
- 2 ចំពោះកម្មករនិយោជិតជាស្ត្រី គឺអាចឈប់សម្រាក 6សប្តាហ៍មុនពេលសម្រាលកូន(ក្នុងករណីកូនភ្លោះគឺ14សប្តាហ៍) និង 8សប្តាហ៍ក្រោយពេលសម្រាល យោងតាមច្បាប់ស្តង់ដារការងារបាន ហើយក្នុងកំឡុងពេលឈប់សម្រាកនេះ នឹងក្នុងកំឡុងពេល 30 ថ្ងៃបន្ទាប់ពេលនោះ និយោជកមិនអាចបញ្ឈប់ការងារបានឡើយ។


ការដាក់កម្រិតលើការបញ្ឈប់ការងារ៖ ក្នុងកំឡុងពេលដូចខាងក្រោម មិនអាចបញ្ឈប់ការងារកម្មករនិយោជិតបានឡើយ



09 ការជូនដំណឹងជាមុនអំពីការបញ្ឈប់ការងារ (មាត្រា20)

ក្នុងករណីបញ្ឈប់កម្មករនិយោជិតពីការងារ ត្រូវជូនដំណឹងយ៉ាងហោច 30 ថ្ងៃមុន។ ក្នុងករណីមិនធ្វើការជូនដំណឹងនេះទេ ចាំបាច់ត្រូវបង់ប្រាក់ឈ្នួលមធ្យមសម្រាប់រយៈពេល 30 ថ្ងៃ។ ប្រាក់នេះហៅថា ប្រាក់ឧបត្ថម្ភជូនដំណឹងបញ្ឈប់ការងារ។ ប្រាក់ឈ្នួលមធ្យមគឺបានមកដោយយកប្រាក់ឈ្នួលសរុបចំនួន 3 ខែមុនថ្ងៃជូនដំណឹងជាមុនអំពីការជូនដំណឹងបញ្ឈប់ការងារ ចែកនឹងចំនួនថ្ងៃសរុបក្នុងកំឡុងពេលនោះ។

ប៉ុន្តែគេអាចបន្ថយចំនួនថ្ងៃជូនដំណឹងតាមរយៈការបង់ប្រាក់ឈ្នួលមធ្យមសម្រាប់ពេល 1 ថ្ងៃនៃថ្ងៃត្រូវជូនដំណឹងជាមុន។ ឧទាហរណ៍ បើគេបង់ប្រាក់ឈ្នួលមធ្យមសម្រាប់រយៈពេល 10 ថ្ងៃ គេត្រូវជូនដំណឹងមុន 20 ថ្ងៃ បើគេបង់ប្រាក់ឈ្នួលមធ្យមសម្រាប់រយៈពេល 20 ថ្ងៃ គេអាចជូនដំណឹងមុនត្រឹម 10 ថ្ងៃបាន។



10 លិខិតបញ្ជាក់ពេលឈប់ពីការងារ (មាត្រា22)

នៅពេលកម្មករនិយោជិតលាឈប់ពីការងារ ក្នុងករណីស្នើសុំការបញ្ជាក់សម្រាប់ចំណុច ①-⑤ ខាងក្រោម និយោជកត្រូវចេញលិខិតបញ្ជាក់មិនអោយយឺតយ៉ាវឡើយ។ ចំពោះកម្មករនិយោជិតដែលបានទទួលការជូនដំណឹងពីការបញ្ឈប់ការងារ ក្នុងករណីស្នើសុំលិខិតបញ្ជាក់អំពីមូលហេតុនៃការបញ្ឈប់ការងារ និយោជកត្រូវចេញលិខិតបញ្ជាក់មិនអោយយឺតយ៉ាវឡើយ។

- ①កំឡុងពេលធ្វើការងារ ② ប្រភេទការងារ ③ ឋានៈនៅក្នុងការងារនោះ ④ ប្រាក់ឈ្នួល ⑤ មូលហេតុនៃការលាឈប់ពីការងារ (មូលហេតុនៃការបញ្ឈប់ក្នុងករណីបញ្ឈប់ការងារ)

11 ការសងប្រាក់ (មាត្រា23)

ក្នុងករណីកម្មករនិយោជិតលាឈប់ពីការងារ ក្រោយពេលមានការទាមទារពីកម្មករនិយោជិត និយោជកត្រូវបង់ប្រាក់ឈ្នួលមិនទាន់បើកជាដើម ក្នុងកំឡុងពេល 7 ថ្ងៃ។

12 ការបើកប្រាក់ឈ្នួល (មាត្រា24)

និយោជកត្រូវបើកប្រាក់ឈ្នួល ① ជារូបិយប័ណ្ណ ② ទៅអោយកម្មករនិយោជិតដោយផ្ទាល់ ③ គ្រប់ចំនួន ④ 1 ដង ឡើងទៅរៀងរាល់ខែ ⑤ ត្រូវបើកអោយទៀងទាត់ដោយកំណត់ថ្ងៃជាក់លាក់មួយ។ ការបើកប្រាក់ឈ្នួលតាមរយៈការផ្ទេរចូលក្នុងគណនីធនាគារ ក៏ត្រូវបានអនុញ្ញាតផងដែរ។

13 ប្រាក់ឧបត្ថម្ភផ្អាកការងារ (មាត្រា26)

ក្នុងករណីអោយកម្មករនិយោជិតផ្អាកការងារដោយសារមូលហេតុរបស់ខ្លួន និយោជកត្រូវបើកប្រាក់ឧបត្ថម្ភផ្អាកការងារ (60% នៃប្រាក់ឈ្នួលមធ្យម)។

14 គោលការណ៍នៃម៉ោងធ្វើការ/ ការសម្រាក/ ថ្ងៃឈប់សម្រាក (មាត្រា32 មាត្រា34 មាត្រា35)

ជាគោលការណ៍ និយោជកមិនត្រូវអោយកម្មករនិយោជិតធ្វើការលើសពី 40ម៉ោងក្នុង 1សប្តាហ៍ និង 8ម៉ោងក្នុង 1ថ្ងៃឡើយ។ ក្នុងករណីម៉ោងធ្វើការលើសពី 6ម៉ោងក្នុង 1ថ្ងៃ ត្រូវសម្រាក 45នាទី ក្នុងករណីលើសពី 8ម៉ោង ត្រូវអោយសម្រាក 60នាទី។ លើសពីនេះត្រូវផ្តល់ថ្ងៃឈប់សម្រាក 1ថ្ងៃរៀងរាល់សប្តាហ៍ ឬចាប់ពី 4ថ្ងៃឡើងសម្រាប់ 4សប្តាហ៍។ បញ្ញត្តិខាងលើមិនអនុវត្តចំពោះការងារកសិកម្ម បសុសត្វ/ នេសាទឡើយ។

15 ដែនកំណត់នៃចំនួនម៉ោងថែមកំណត់ដោយកិច្ចព្រមព្រៀង36និងភាពចំបាច់នៃការផ្តល់ព័ត៌មាន (មាត្រា36)

- 1 ក្នុងករណីដែលនិយោជក និងអ្នកតំណាងកម្មករនិយោជិតភាគច្រើនបានចុះកិច្ចព្រមព្រៀង(ខាងក្រោមហៅថា "កិច្ចព្រមព្រៀង36")អំពីការធ្វើការថែមម៉ោង និងការងារថ្ងៃឈប់សម្រាកដោយត្រឹមត្រូវតាមច្បាប់ ហើយជូនដំណឹងទៅការិយាល័យអធិការកិច្ចស្តង់ដារការងារ នោះអាចអោយធ្វើការថែមម៉ោង និងធ្វើការថ្ងៃឈប់សម្រាកក្នុងព្រំដែនដែល
- 2 ចំណែកកិច្ចព្រមព្រៀងនេះចែងថា ដែនកំណត់នៅក្នុងកិច្ចព្រមព្រៀង36 គឺ 45ម៉ោងក្នុង 1ខែ និង 360ម៉ោងក្នុង1ឆ្នាំ(ក្នុងករណីដែលកំឡុងពេលគោលដៅលើសពី 3ខែ នៃការងារដែលមានម៉ោងមិនទៀងទាត់សម្រាប់កំឡុងពេល1ឆ្នាំម្តង គឺ 42ម៉ោងក្នុង 1ខែ និង 320ម៉ោងក្នុង1ឆ្នាំ)។
- 3 ក្នុងករណីដែលមានមូលហេតុពិសេសដែលចាំបាច់ត្រូវធ្វើបណ្តោះអាសន្នគឺអាចលើសបទដ្ឋានចំនួន 2 ប៉ុន្តែក្នុងករណីនេះក៏ត្រូវគោរពតាមព្រំដែនខាងក្រោមដែរ៖

- ចំនួនម៉ោងថែមសរុបក្នុង1ឆ្នាំគឺត្រឹម 720ម៉ោងចុះ
- សំរាប់ខែនីមួយៗ ចំនួនម៉ោងថែម និងម៉ោងការងារថ្ងៃឈប់សម្រាកបូកបញ្ចូលគ្នាត្រូវក្រោម 100 ម៉ោង
- ចំនួនម៉ោងថែម និងម៉ោងការងារថ្ងៃឈប់សម្រាកបូកបញ្ចូលគ្នាគិតជាមធ្យមសម្រាប់កំឡុងពេល 2ខែ 3ខែ 4ខែ 5ខែ និង 6ខែមុនខែនោះមានចំនួនមិនលើសពី 80ម៉ោងក្នុង1ខែ
- ខែដែលចំនួនម៉ោងថែមលើសពី 45ម៉ោង មានចំនួនមិនលើសពី 6ខែក្នុង 1ឆ្នាំ



(※) ចំពោះ 3 នឹងចាប់ផ្តើមអនុវត្តក្នុងវិស័យការងារសំណង់ ការងារបើកបររថយន្តជាដើមចាប់ពីថ្ងៃទី1 ខែមេសា ឆ្នាំ2024 (លើកលែងផ្នែកខ្លះ) មិនអនុវត្តចំពោះការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ដូចជាផលិតផលថ្មីជាដើមឡើយ។

4 និយោជកមានកាតព្វកិច្ចផ្សព្វផ្សាយទៅដល់កម្មករនិយោជិតជាប្រចាំ ដោយបិទផ្សាយនៅកន្លែងដែលងាយមើលឃើញជាដើម អំពីកិច្ចព្រមព្រៀង36 ដែលបំពេញបទដ្ឋានខាងលើ។

16 អត្រាប្រាក់ឈ្នួលបន្ថែមសម្រាប់ការងារថែមម៉ោង ការងារថ្ងៃឈប់សម្រាក និងការងារពេលយប់ (មាត្រា37)

ក្នុងករណីដែលនិយោជកអោយកម្មករនិយោជិតធ្វើការថែមម៉ោង ធ្វើការពេលយប់(ម៉ោង10យប់- 5ព្រឹក) ធ្វើការថ្ងៃឈប់សម្រាក ត្រូវតែបង់ប្រាក់ឈ្នួលក្នុងអត្រាបន្ថែមដូចខាងក្រោម៖

- ប្រាក់ឈ្នួលបន្ថែមសម្រាប់ការងារថែមម៉ោង អាត្រាចាប់ពី 25%
- ប្រាក់ឈ្នួលបន្ថែមសម្រាប់ការងារពេលយប់ អាត្រាចាប់ពី 25%
- ប្រាក់ឈ្នួលបន្ថែមសម្រាប់ការងារថ្ងៃឈប់សម្រាក . . អាត្រាចាប់ពី 35%

ម្យ៉ាងទៀត ចំពោះការងារថែមម៉ោងដែលលើសពី 60ម៉ោងក្នុង 1ខែ អត្រាប្រាក់ឈ្នួលបន្ថែមគឺ50%។

17 ការឈប់សម្រាកមានប្រាក់ឈ្នួលប្រចាំឆ្នាំ (មាត្រា39 មាត្រា136)

1 និយោជកត្រូវផ្តល់ការឈប់សម្រាកមានប្រាក់ឈ្នួលប្រចាំឆ្នាំ(ខាងក្រោមហៅថា ការឈប់សម្រាកប្រចាំឆ្នាំ)ទៅអោយកម្មករនិយោជិតដែលបានធ្វើការជាប់ចាប់ពី 6ខែឡើងទៅ ហើយបានមកធ្វើការចាប់ពី 80%នៃចំនួនថ្ងៃធ្វើការទាំងអស់។

● កម្មករនិយោជិតទូទៅ ម៉ោងធ្វើការកំណត់ (កម្មករនិយោជិតដែលមានថ្ងៃធ្វើការកំណត់ចាប់ពី 5ថ្ងៃក្នុង1សប្តាហ៍ ឬមានចំនួន ចាប់ពី 30ម៉ោងក្នុង1សប្តាហ៍)

ចំនួនឆ្នាំបានធ្វើការ	0.5	1.5	2.5	3.5	4.5	5.5	6.5ឡើង
ចំនួនថ្ងៃផ្តល់	10	11	12	14	16	18	20

● កម្មករនិយោជិតដែលមានចំនួនម៉ោងធ្វើការកំណត់តិចជាង 30ម៉ោងក្នុង1សប្តាហ៍

ចំនួនថ្ងៃធ្វើការកំណត់ក្នុង1សប្តាហ៍	ចំនួនថ្ងៃធ្វើការកំណត់ក្នុង1ឆ្នាំ	ចំនួនឆ្នាំបានធ្វើការបន្ត						
		0.5	1.5	2.5	3.5	4.5	5.5	6.5ឡើង
4 ថ្ងៃ	169~216 ថ្ងៃ	7	8	9	10	12	13	15
3 ថ្ងៃ	121~168 ថ្ងៃ	5	6	6	8	9	10	11
2 ថ្ងៃ	73~120 ថ្ងៃ	3	4	4	5	6	6	7
1 ថ្ងៃ	48~ 72 ថ្ងៃ	1	2	2	2	3	3	3

2 ក្នុងករណីដែលកម្មករនិយោជិតធ្វើការកំណត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួនរយៈពេល ដែលអាចប៉ះពាល់ដល់ដំណើរការជាប្រក្រតីរបស់សហគ្រាស និយោជកមានសិទ្ធិប្តូររដូវកាល។ ម្យ៉ាងទៀត តាមរយៈការចុះកិច្ចព្រមព្រៀងរវាងនិយោជិតនិងនិយោជក គេអាចប្រើប្រព័ន្ធនៃការឈប់សម្រាកប្រចាំឆ្នាំសម្រាប់ចំនួនថ្ងៃលើសពី 5ថ្ងៃដែលទទួលបាន។ ដូចគ្នានេះដែរតាមរយៈការចុះកិច្ចព្រមព្រៀងរវាងនិយោជិតនិងនិយោជក គេអាចកំណត់ការឈប់សម្រាកប្រចាំឆ្នាំគិតជាម៉ោងបានសម្រាប់ចំនួន 5ថ្ងៃនេះ។

3 អំពីការផ្តល់ឱ្យកម្មករទាំងអស់ដែលមានសិទ្ធិកាន់កាប់ប្រាក់ឈ្នួលសម្រាកប្រចាំឆ្នាំចាប់ពី 90 ថ្ងៃឡើងទៅ គឺថាបានកំណត់ច្បាប់ឱ្យក្រុមហ៊ុនមានការទទួលខុសត្រូវក្នុងការផ្តល់ប្រាក់ឈ្នួលសម្រាកចំនួន ៥ ថ្ងៃក្នុងរយៈពេលមួយឆ្នាំ។

4 ការឈប់សម្រាកប្រចាំឆ្នាំនឹងបាត់សុពលភាពក្នុងអំឡុងពេល 2ឆ្នាំរាប់ចាប់ពីថ្ងៃដែលទទួលបានសិទ្ធិ។ និយោជកត្រូវបានហាមឃាត់មិនអោយប្រព្រឹត្តអំពើ ដែលធ្វើអោយខាតប្រយោជន៍ ទៅលើកម្មករនិយោជិតដែលបានប្រើច្បាប់ឈប់សម្រាកប្រចាំឆ្នាំ។




18 បទបញ្ជាផ្ទៃក្នុង និងការកម្រិតលើបញ្ញត្តិទណ្ឌកម្ម (មាត្រា89 មាត្រា91)

និយោជកដែលប្រើកម្មករនិយោជិតចាប់ពី 10នាក់ឡើងជាប្រចាំ ត្រូវបង្កើតនិងរាយការណ៍អំពីបទបញ្ជាផ្ទៃក្នុងការងារ(បញ្ញត្តិស្តីពីម៉ោងធ្វើការ ប្រាក់ឈ្នួល វិន័យ។ល។)។ និយោជកមានកាតព្វកិច្ចត្រូវផ្សព្វផ្សាយដល់កម្មករនិយោជិត តាមរយៈការបិទផ្សាយបទបញ្ជាផ្ទៃក្នុងនៅកន្លែងងាយមើលនៅកន្លែងធ្វើការជាប្រចាំជាដើម។

ក្នុងករណីដែលមានចែងអំពីទណ្ឌកម្មកាត់បៀវត្ស នៅក្នុងបទបញ្ជាផ្ទៃក្នុងការងារសម្រាប់ការដាក់វិន័យ ការកាត់បៀវត្ស ក្នុង1ដងមិនត្រូវលើសពីពាក់កណ្តាលនៃប្រាក់ឈ្នួលមធ្យមសម្រាប់1ថ្ងៃ ហើយចំនួនសរុបមិនត្រូវលើសពី 1ភាគ10 នៃប្រាក់ឈ្នួលសរុបដែលលើកសម្រាប់គ្រាណាមួយឡើយ។

2 ច្បាប់កិច្ចសន្យាការងារ



01 ការបញ្ឈប់កិច្ចសន្យាការងារមិនកំណត់អាយុ (មាត្រាទី16)

ការបញ្ឈប់ការងារដោយខ្លះហេតុផលសមស្របបែបវត្តមាន និងមិនអាចទទួលយកបានតាមសុភវិនិច្ឆ័យនៃសង្គម ត្រូវបានចាត់ទុកថាជាការប្រើសិទ្ធិមិនត្រឹមត្រូវ និងគ្មានសុពលភាព។

02 ការបញ្ឈប់ការងារដែលកិច្ចសន្យាមានកាលកំណត់ (មាត្រា17)

សម្រាប់កិច្ចសន្យាការងារមានកាលកំណត់ និយោជកមិនអាចបញ្ឈប់ការងារកម្មករនិយោជិតក្នុងកំឡុងពេលនៃ កិច្ចសន្យាការងារឡើយ លើកលែងតែមានហេតុផលដែលមិនអាចជៀសវាងបាន។

03 ការប្តូរកិច្ចសន្យាទៅជាគ្មានកាលកំណត់ (មាត្រា18)

ក្នុងករណីដែលកិច្ចសន្យាការងារដែលមានកាលកំណត់ត្រូវបានបន្តម្តងហើយម្តងទៀត សរុបលើសពី 5ឆ្នាំជាមួយ និយោជកដែល គេអាចប្តូរកិច្ចសន្យាទៅជាគ្មានកាលកំណត់តាមការស្នើសុំរបស់កម្មករនិយោជិតបាន។

04 ការឈប់ជួលកម្មករនិយោជិតដែលកិច្ចសន្យាមានកាលកំណត់ (មាត្រា19)

ចំពោះកិច្ចសន្យាការងារដែលមានកាលកំណត់ ជាទូទៅត្រូវបញ្ចប់នៅពេលចប់កំឡុងពេលនៃកិច្ចសន្យា។ ប៉ុន្តែក្នុង ករណីដែលតាមសុភវិនិច្ឆ័យនៃសង្គមគេអាចចាត់ទុកថាជាការបញ្ឈប់ការងារ ឬមានហេតុផលសមស្របក្នុងការរំពឹង ថាកិច្ចសន្យាមានកាលកំណត់នឹងត្រូវបានបន្ត ហើយនិយោជកបែរជាបដិសេធការស្នើសុំបន្តរបស់កម្មករនិយោជិត ដោយគ្មានហេតុផលសមស្របបែបវត្តមាន និងមិនអាចទទួលយកបានតាមសុភវិនិច្ឆ័យនៃសង្គម នោះគេចាត់ទុក ថានិយោជកបានយល់ព្រមបន្តកិច្ចសន្យាតាមការស្នើសុំ ក្រោមលក្ខខណ្ឌការងារដូចមុនដដែល។

3 ច្បាប់ប្រាក់ឈ្នួលអប្បបរមា



01 ប្រភេទប្រាក់ឈ្នួលអប្បបរមា (មាត្រា9 មាត្រា15)

ប្រាក់ឈ្នួលអប្បបរមាមាន 2ប្រភេទដូចតទៅ៖

- 1 **ប្រាក់ឈ្នួលអប្បបរមាតាមតំបន់** ជាប្រាក់ឈ្នួលអប្បបរមាដែលដាច់ខាតត្រូវបានកំណត់សម្រាប់ខេត្តក្រុងនីមួយៗ។ ត្រូវបានអនុវត្តសម្រាប់គ្រប់កម្មករនិយោជិតទាំងអស់ដែលធ្វើការនៅក្នុងសហគ្រាសនៅក្នុង ខេត្តក្រុងនីមួយៗទោះក្នុងវិស័យឧស្សាហកម្មមួយណា ឬប្រភេទការងារមួយណាក៏ដោយ។
- 2 **ប្រាក់ឈ្នួលអប្បបរមាដោយឡែក** ជាប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានកំណត់សម្រាប់ឧស្សាហកម្មដោយឡែក។ (មិនត្រូវ បានកំណត់សម្រាប់ឧស្សាហកម្មទាំងអស់ឡើយ។)

02 ប្រសិទ្ធភាពនៃប្រាក់ឈ្នួលអប្បបរមា (មាត្រា4 មាត្រា6)

- 1 និយោជកត្រូវបង់ប្រាក់ឈ្នួលស្មើ ឬលើសពីប្រាក់ឈ្នួលអប្បបរមាទៅអោយកម្មករនិយោជិត។
- 2 ប្រសិនបើកម្មករនិយោជិតនិយោជកចុះកិច្ចសន្យាការងារដែលកំណត់ប្រាក់ឈ្នួលទាបជាងប្រាក់ឈ្នួលអប្បបរមា នោះប្រាក់ ឈ្នួលនោះមិនមានប្រសិទ្ធភាពឡើយ។ ក្នុងករណីនោះគេចាត់ទុកថាបានចុះកិច្ចសន្យាដែលកំណត់ប្រាក់ឈ្នួលស្មើនឹងប្រាក់ឈ្នួលអប្ប បរមា។
- 3 ក្នុងករណីដែលប្រាក់ឈ្នួលអប្បបរមាតាមតំបន់ និងប្រាក់ឈ្នួលអប្បបរមាដោយឡែកត្រូវបានអនុវត្តទាំង ២ ដំណាលគ្នា នោះប្រាក់ឈ្នួលអប្បបរមាដែលមានទឹកប្រាក់ច្រើនជាងនឹងត្រូវបានអនុវត្ត។
- 4 ចំពោះកម្មករនិយោជិតបញ្ជូន ប្រាក់ឈ្នួលអប្បបរមានៅគោលដៅបញ្ជូនទៅនឹងត្រូវបានអនុវត្ត។



4 ច្បាប់សុវត្ថិភាពនិងសុខភាពការងារ

01 វិធានការការពារគ្រោះថ្នាក់និងការប៉ះពាល់សុខភាព

និយោជកត្រូវចាត់វិធានការកំណត់ដោយច្បាប់ដូចជាប្រើឧបករណ៍សុវត្ថិភាព ពាក់ប្រដាប់ការពារ ណែនាំលំដាប់លំដោយការងារត្រឹមត្រូវជាដើម ដើម្បីការពារកម្មករនិយោជិតពីគ្រោះថ្នាក់ឬការប៉ះពាល់សុខភាព។
ការគ្របប្រព័ន្ធប្រឡោះនៅកន្លែងធ្វើការខ្ពស់ ការដាក់និងត្រួតពិនិត្យឧបករណ៍សុវត្ថិភាពសមស្របសម្រាប់ម៉ាស៊ីនសង្កត់ ម៉ាស៊ីនអាឈើ ការគ្រប់គ្រងសារធាតុគ្រោះថ្នាក់ដោយត្រឹមត្រូវ។ល។

02 ការអប់រំពីសុវត្ថិភាពនិងសុខភាព (មាត្រា59)

នៅពេលទទួលយកកម្មករនិយោជិតអោយចូលធ្វើការ ឬផ្លាស់ប្តូរកន្លែងធ្វើការ សហគ្រាសត្រូវធ្វើការអប់រំពីសុវត្ថិភាពនិងសុខភាពចាំបាច់ ហើយនៅពេលអោយធ្វើការងារគ្រោះថ្នាក់ ឬមានការប៉ះពាល់សុខភាពដែលកំណត់ដោយច្បាប់ ត្រូវធ្វើការអប់រំពីសុវត្ថិភាពនិងសុខភាព។

03 ការកម្រិតការងារ (មាត្រា61)

និយោជកមិនត្រូវអោយកម្មករនិយោជិតដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើការងារដែលមានកំណត់ក្នុងច្បាប់ដូចជាការងារប៉ះពាល់ជាមួយរបស់គ្រោះថ្នាក់ ឬសារធាតុដែលមានផលប៉ះពាល់សុខភាពឡើយ។
(ការងារដែលមានកំណត់ក្នុងច្បាប់)

- បើកបររថយន្តស្លូត (ស្លូតបន្តិកចាប់ពី 5តោនឡើង)
- បើកបររថយន្តស្លូតមានចលនា (ស្លូតបន្តិកចាប់ពី 1តោនឡើង)
- ការងារថ្នក់ស្លូត (សម្រាប់ប្រដាប់ស្លូតបន្តិកចាប់ពី 1តោនឡើង)
- បើកបរម៉ាស៊ីនដឹកជញ្ជូនទំនិញ (បន្តិកអតិបរមាចាប់ពី 1តោនឡើង)ដូចជា fork lift
- ការងារផ្សារដោយឧស្ម័ន
- បើកបរគ្រឿងចក្រសម្រាប់ការងារសំណង់ (មានទំងន់តូចចាប់ពី 3តោនឡើង)។ល។

04 ការពិនិត្យសុខភាព (មាត្រា66)

និយោជកត្រូវធ្វើការពិនិត្យសុខភាពកម្មករនិយោជិតនៅពេលទទួលអោយចូលធ្វើការ និងតាមពេលកំណត់ដោយច្បាប់ លើប្រការដែលកំណត់ដោយច្បាប់។

- ការពិនិត្យសុខភាពទូទៅ ... ធ្វើការពិនិត្យសុខភាពរបស់កម្មករនិយោជិតនៅពេលទទួលអោយចូលធ្វើការ និងតាមពេលកំណត់(1ដងក្នុង 1ឆ្នាំ)។ល។
※ ចំពោះកម្មករនិយោជិតដែលធ្វើការពេលយប់ ត្រូវធ្វើនៅពេលប្តូរកន្លែងការងារ និងរៀងរាល់ 6ខែម្តង
- ការពិនិត្យសុខភាពពិសេស ... ចំពោះកម្មករនិយោជិតដែលធ្វើការប៉ះពាល់នឹងគ្រោះថ្នាក់ នៅពេលទទួលអោយចូលធ្វើការនៅពេលប្តូរកន្លែងការងារនិងតាមពេលកំណត់នីមួយៗត្រូវធ្វើការពិនិត្យសុខភាពលើចំណុចពិសេស
※ ធ្វើការពិនិត្យសុខភាពកម្មករនិយោជិតដែលបច្ចុប្បន្ននៅធ្វើការងារ ហើយធ្លាប់បានធ្វើការប៉ះពាល់ជាមួយអាសបេស្តូស

05 ការសម្អាតនៃណែនាំ (មាត្រា66-8)

នៅពេលមានការផ្តល់ដំណឹងពីកម្មករនិយោជិតដែលធ្វើការថែមម៉ោងចាប់ពី 80ម៉ោងក្នុង 1ខែបន្ថែមពីលើ 40ម៉ោងក្នុង 1សប្តាហ៍ ត្រូវធ្វើការសម្អាតនៃណែនាំដោយគ្រូពេទ្យដើម្បីការពារការប៉ះពាល់ដល់សុខភាពដោយសារពលកម្មហួសកម្រិត។

06 ការត្រួតពិនិត្យស្រ្តេស (មាត្រា66-10)

កម្មករនិយោជិតត្រូវបានគេប្រើប្រាស់នៅក្នុងទីតាំងអាជីវកម្មដែលមានចំនួនពលករចាប់ពី ៥០នាក់ឡើងទៅត្រូវតែបំពេញការត្រួតពិនិត្យសម្អាតចិត្តជាប្រចាំ (១ដងក្នុងរយៈពេលមួយឆ្នាំ)។ប្រសិនបើលទ្ធផលបានបង្ហាញថាពលករត្រូវបានបែងចែកជាបុគ្គលមានសម្ពាធចិត្តខ្ពស់ ហើយត្រូវបានរាយការណ៍ម្តងម្កាត់នឹងចាំបាច់មានការបញ្ជូនទៅកាន់វេជ្ជបណ្ឌិត ដើម្បីទទួលការណែនាំពិនិត្យសុខភាពផ្លូវចិត្ត ពលករអាចដាក់សំណើឱ្យមានវេជ្ជបណ្ឌិតផ្តល់ការណែនាំ។នៅក្នុងករណីនេះ អ្នកជាអ្នកប្រើប្រាស់ពលកម្ម ត្រូវចាត់ចែងឱ្យមានការណែនាំដោយវេជ្ជបណ្ឌិត។

07 កាតព្វកិច្ចរបស់កម្មករនិយោជិត (មាត្រា26)

កម្មករនិយោជិតត្រូវគោរពតាមសេចក្តីចាំបាច់ផ្សេងៗ ទៅតាមវិធានការទាំងឡាយដែលនិយោជកដាក់ចេញ។

5 ច្បាប់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ

ក្នុងករណីដែលកម្មករនិយោជិតត្រូវរបួស ឬបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ ឬនៅពេលធ្វើដំណើរទៅមកធ្វើការ តាមរយៈប្រព័ន្ធធានារ៉ាប់រងគ្រោះថ្នាក់ការងារ ផ្អែកលើការទាមទាររបស់កម្មករនិយោជិតមានគ្រោះថ្នាក់ ឬគ្រួសាររបស់គាត់ មានការធានារ៉ាប់រងដូចខាងក្រោម៖



<p>ក្នុងករណីត្រូវការព្យាបាល ផ្តល់ការព្យាបាលឬផ្តល់ថ្លៃព្យាបាល</p>	<p>▶ ប្រាក់ឧបត្ថម្ភ (សំណង) ព្យាបាល</p>
<p>ក្នុងករណីត្រូវសម្រាកព្យាបាលមិនអាចធ្វើការងារបាន មិនបានទទួលប្រាក់ឈ្នួលចាប់ពីថ្ងៃទី 4 តទៅផ្តល់ 80% នៃ ប្រាក់ឧបត្ថម្ភមូលដ្ឋានជាថ្ងៃ</p>	<p>▶ ប្រាក់ឧបត្ថម្ភ (សំណង) ឈប់សម្រាក</p>
<p>ក្នុងករណីដែលនៅសល់ពីការភាពក្រោយរបួសឬជំងឺបានសះស្បើយ មានការផ្តល់ប្រាក់សោធន ឬប្រាក់វិភោជន៍បើកផ្តាច់ទៅតាមកម្រិតនៃពីការភាព</p>	<p>▶ ប្រាក់ឧបត្ថម្ភ (សំណង) ពីការភាព</p>
<p>ក្នុងករណីបាត់បង់ជីវិត មានការផ្តល់ប្រាក់សោធន ឬប្រាក់វិភោជន៍បើកផ្តាច់ ទៅតាមចំនួនមនុស្សក្នុងគ្រួសារ។ល។</p>	<p>▶ ប្រាក់ឧបត្ថម្ភ (សំណង) គ្រួសារ។ល។</p>

6 សំណួរចម្លើយ

Q&A

Q. 1 តើកិច្ចសន្យាការងារចាំបាច់ត្រូវតែកំណត់កំឡុងពេលកិច្ចសន្យាដែរឬទេ? ហើយនៅពេលបញ្ចប់កំឡុងពេលតើអាចបន្តកិច្ចសន្យាបានដែរឬទេ?

ANSWER កិច្ចសន្យាការងារក្នុងករណីកំណត់កំឡុងពេល គឺមានកំឡុងពេលកំណត់អតិបរមា តែគេអាចចុះកិច្ចសន្យាគ្មានកំឡុងពេលកំណត់ក៏បាន។ ម្យ៉ាងទៀត នៅពេលបញ្ចប់កំឡុងពេលនៃកិច្ចសន្យា គេអាចបន្តកិច្ចសន្យាទៀតបានតាមការព្រមព្រៀងរបស់និយោជក និងកម្មករនិយោជិត។ នៅពេលដែលកិច្ចសន្យាការងារដែលមានកំណត់ត្រូវបានបន្តម្តងហើយម្តងទៀតសរុបចាប់ពី 5ឆ្នាំឡើងទៅ គេអាចប្តូរកិច្ចសន្យាទៅជាគ្មានកំណត់តាមការស្នើសុំរបស់កម្មករនិយោជិតបាន។

▶ មើល **1** (05) **2** (03)

Q. 2 ខ្ញុំធ្វើការងារដែលកំឡុងពេលកំណត់នៃកិច្ចសន្យាមាន 3ឆ្នាំ ហើយនិយោជកបានប្រាប់ថាក្នុងករណីលាលប់មុនកាលកំណត់ ត្រូវបង់ប្រាក់ពិន័យចំនួន 50ម៉ឺនយ៉ែន តើពិតជាចាំបាច់ត្រូវបង់មែនដែរឬទេ?

ANSWER និយោជកមិនអាចធ្វើកិច្ចសន្យាដោយចែងថា ប្រសិនបើកម្មករនិយោជិតលាលប់ពីការងារមុនកាលកំណត់នៃកិច្ចសន្យាត្រូវបង់ប្រាក់សំណងលើសកិច្ចសន្យាបានឡើយ។

▶ មើល **1** (07)

Q. 3 ខ្ញុំបានត្រូវប្តូរសេវាដោយសារគ្រោះថ្នាក់នៅកន្លែងធ្វើការ ហើយបានឈប់សម្រាកដើម្បីព្យាបាល ខ្ញុំត្រូវបានបញ្ឈប់ពីការងារក្រោមមូលហេតុថាក្រុមហ៊ុនមិនដំណើរការល្អ។ តើការបញ្ឈប់ការងារដូច្នោះត្រូវបានអនុញ្ញាតដែរឬទេ?

ANSWER និយោជកមិនអាចបញ្ឈប់ការងាររបស់កម្មករនិយោជិតដែលឈប់សម្រាកព្យាបាលដោយសារត្រូវប្តូរសេវាដោយគ្រោះថ្នាក់ការងារបានទេ។ ប៉ុន្តែក្នុងករណីដែលលែងអាចបន្តអាជីវកម្មបានដោយសារគ្រោះធម្មជាតិ ឬមូលហេតុផ្សេងទៀតដែលមិនអាចជៀសបាន ការកម្រិតលើការបញ្ឈប់ការងារនេះមិនត្រូវបានអនុវត្តឡើយ។

▶ មើល **1** (08)

Q. 4 ខ្ញុំធ្លាប់ឮថាក្រៅពីក្នុងកំឡុងពេលឈប់សម្រាកព្យាបាលដោយសារគ្រោះថ្នាក់ការងារ និងឈប់សម្រាកមុននិងក្រោយពេលសម្រាលកូន និងកំឡុងពេល 30 ថ្ងៃបន្ទាប់ពេលនោះ មានករណីដែលការបញ្ឈប់ការងាររបស់កម្មករនិយោជិតត្រូវបានហាមឃាត់។ តើនោះជាករណីបែបណា?

ANSWER ការបញ្ឈប់ការងារក្នុងករណីណាមួយដូចខាងក្រោម ត្រូវបានហាមឃាត់ដោយច្បាប់៖

- ① ការបញ្ឈប់ការងារក្រោមហេតុផលសញ្ជាតិ ជំនឿ ឋានៈសង្គម
- ② ការបញ្ឈប់ការងារដោយសារកម្មករនិយោជិតបានរាយការទៅការិយាល័យអធិការកិច្ចស្តង់ដារការងារ និងការស្វែងរកជំនួយដោះស្រាយវិវាទការងារពីមន្ទីរការងារខេត្តក្រុង
- ③ ការបញ្ឈប់ការងារក្រោមហេតុផលថាជាសមាជិកនៃសហជីព ឬការធ្វើសកម្មភាពត្រឹមត្រូវនៃសហជីព
- ④ ការបញ្ឈប់ការងារក្រោមហេតុផលថាជាស្ត្រី ឬនៅពេលដែលស្ត្រីរៀបការ ពរពោះ សម្រាលកូន ឈប់សម្រាកមុននិងក្រោយពេលសម្រាលកូន
- ⑤ ការបញ្ឈប់ការងារក្រោមហេតុផលថាបានស្នើសុំការឈប់សម្រាកចិញ្ចឹមកូន និងការឈប់សម្រាកមើលថែទាំ ឬដោយសារបានឈប់សម្រាកដើម្បីចិញ្ចឹមកូន ឬបានឈប់សម្រាកដើម្បីមើលថែទាំ

▶ មើល 1 (08)

Q. 5 នៅពេលណាឈប់ពីការងារ តើអាចទទួលបានប្រាក់ឈ្នួលដែលមិនទាន់ដល់ថ្ងៃត្រូវបើកដែរឬទេ?

ANSWER នៅពេលណាឈប់ពីការងារ ទោះបីមុនដល់ថ្ងៃកំណត់ត្រូវបើកប្រាក់ឈ្នួលក៏ដោយ គេអាចទទួលបានប្រាក់ឈ្នួលដែលមិនទាន់បានទូទាត់ក្នុងអំឡុងពេល 7 ថ្ងៃ។

▶ មើល 1 (11)

Q. 6 ខ្ញុំត្រូវបានគេប្រាប់ថាផ្អាកដំណើរការរោងចក្រ 1 សប្តាហ៍ដោយសារគ្មានការងារ តើគេធានាប្រាក់ឈ្នួលអោយដែរឬទេ?

ANSWER នៅក្នុងករណីដែលការងារត្រូវបានផ្អាកដោយសារតែហេតុផលស្ថិតនៅចំពោះមុខអ្នកជាអ្នកប្រើប្រាស់ពលកម្ម អ្នកប្រើប្រាស់ពលកម្ម ត្រូវបង់ប្រាក់សំណងសម្រាប់ការផ្អាកការងារ (៦០% នៃប្រាក់ឈ្នួលមធ្យម) ដល់ពលករ។

▶ មើល 1 (13)

Q. 7 ពេលធម្មតាគឺធ្វើការ 8 ម៉ោងក្នុង 1 ថ្ងៃ ប៉ុន្តែនៅពេលការងាររល់ ខ្ញុំត្រូវបានគេអោយធ្វើការលើសពី 13 ម៉ោងក្នុង 1 ថ្ងៃ ពេលខ្លះធ្វើការរហូតលើសម៉ោង 10 យប់ក៏មាន។ ទោះក្នុងករណីនេះក៏ដោយប្រាក់ឈ្នួលដែលខ្ញុំទទួលបានគឺស្មើនឹងប្រាក់ឈ្នួលជាម៉ោង 1200 យ៉េនគុណនឹងចំនួនម៉ោងប៉ុណ្ណោះ តើគ្មានបញ្ហាអ្វីទេឬ?

ANSWER ចំពោះម៉ោងធ្វើការលើសពី 8 ម៉ោងក្នុង 1 ថ្ងៃគឺត្រូវផ្តល់ប្រាក់ឈ្នួលបន្ថែមសម្រាប់ការងារថែមម៉ោងដែលមានអត្រា 125% នៃប្រាក់ឈ្នួលគោល ហើយក្នុងករណីសំណួរនេះ គឺត្រូវផ្តល់ប្រាក់ឈ្នួលចាប់ពី 1500 យ៉េនឡើងក្នុង 1 ម៉ោង។ លើសពីនេះ ក្នុងករណីបានធ្វើការក្នុងចន្លោះពីម៉ោង 10 យប់ ដល់ម៉ោង 5 ព្រឹក គឺត្រូវផ្តល់ប្រាក់ឈ្នួលបន្ថែមសម្រាប់ការងារពេលយប់ចំនួន 25% នៃប្រាក់ឈ្នួលគោល ឬក៏បញ្ចូលជាមួយប្រាក់ឈ្នួលថែមម៉ោងទៀតគឺ 150% ហើយក្នុងករណីសំណួរនេះ ក្រុមហ៊ុនមានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលចាប់ពី 1800 យ៉េនឡើងក្នុង 1 ម៉ោង។

▶ មើល 1 (16)

Q. 8 ខ្ញុំបានប្រាប់ក្រុមហ៊ុនថាចង់ដាក់ច្បាប់ឈប់សម្រាកមានប្រាក់ឈ្នួលប្រចាំឆ្នាំ 3 ថ្ងៃជាប់គ្នា ប៉ុន្តែត្រូវបានក្រុមហ៊ុនប្រាប់ថាមិនអាចអនុញ្ញាតច្បាប់ឈប់សម្រាកប្រចាំឆ្នាំទេ ព្រោះខ្លះមនុស្សធ្វើការជាប្រចាំ តើគ្មានបញ្ហាអ្វីទេឬ?

ANSWER ការឈប់សម្រាកមានប្រាក់ឈ្នួលប្រចាំឆ្នាំជាគោលការណ៍ត្រូវអនុញ្ញាតអោយ “នៅពេលវេលាដែលកម្មករនិយោជិតស្នើសុំ”។ ថ្ងៃខែជាក់ស្តែងដែលកម្មករនិយោជិតដាក់ស្នើគឺជាថ្ងៃឈប់សម្រាកមានប្រាក់ឈ្នួលប្រចាំឆ្នាំអនុញ្ញាតអោយ ទោះបីដាក់ដាច់ៗពីគ្នា ឬជាប់ៗគ្នាជាគោលការណ៍គឺកម្មករនិយោជិតជាអ្នកសម្រេច។ ប្រសិនបើនៅតាមជនបទ ហើយការអោយច្បាប់ឈប់សម្រាកនៅពេលវេលាដែលកម្មករនិយោជិតកំណត់ “ធ្វើអោយប៉ះពាល់ដល់ដំណើរការប្រក្រតីនៃអាជីវកម្ម” និយោជកអាចប្រើសិទ្ធិប្តូរពេលវេលាដើម្បីសម្រួលដល់ដំណើរការនៃអាជីវកម្ម ប៉ុន្តែការយកបញ្ហា “ខ្លះមនុស្សធ្វើការជាប្រចាំ” មកធ្វើជាមូលហេតុនៃការប្តូរពេលវេលាមិនត្រូវបានអនុញ្ញាតឡើយ។

▶ មើល 1 (17)

Q. 9 ខ្ញុំត្រូវបានបុគ្គលិករៀមច្បងប្រាប់អោយបើកបរ fork lift។ ប៉ុន្តែខ្ញុំគ្មានលិខិតអនុញ្ញាតអ្វីទេ តើអាចបើកបរបានដែរឬទេ?

ANSWER ចំពោះការបើកបរ fork lift សម្រាប់ fork lift ដែលផ្ទុកបន្ទុកអតិបរមាក្រោម 1តោន និយោជកត្រូវអោយអ្នកដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនពិសេសធ្វើការបើកបរ សម្រាប់ fork lift ដែលផ្ទុកបន្ទុកអតិបរមាចាប់ពី 1តោនឡើងទៅ ត្រូវអោយអ្នកដែលបានបញ្ចប់វគ្គសិក្សាជំនាញបើកបរ fork lift ធ្វើការបើកបរ។

▶ មើល 4 (03)

Q. 10 ខ្ញុំបានត្រូវប្តូរសំនេរនៅពេលធ្វើការ ហើយមិនអាចធ្វើការបានទេ។ ក្រុមហ៊ុនផ្តល់ថ្លៃព្យាបាលអោយ ប៉ុន្តែមិនផ្តល់ប្រាក់ឈ្នួលក្នុងអំឡុងពេលឈប់សម្រាកអោយទេ។

ANSWER ការធានារ៉ាប់រងគ្រោះថ្នាក់ការងារអនុវត្តចំពោះកម្មករនិយោជិតទាំងអស់រួមទាំងកម្មករនិយោជិតបរទេសផងដែរ។ ចំពោះប្រព័ន្ធធានារ៉ាប់រងគ្រោះថ្នាក់ការងារ ក្នុងករណីមានរបួសឬជំងឺនៅពេលធ្វើការងារ ឬនៅពេលធ្វើដំណើរទៅមកធ្វើការ ហើយត្រូវសម្រាកព្យាបាលមិនអាចធ្វើការងារបាន និងមិនទទួលបានប្រាក់ឈ្នួល គឺអាចទទួលបានប្រាក់ឧបត្ថម្ភ (សំណង) ឈប់សម្រាក ចាប់ពីថ្ងៃទី 4 នៃការឈប់សម្រាកតទៅ។

សូមរួសរាន់ពិគ្រោះជាមួយការិយាល័យអធិការកិច្ចស្តង់ដារការងារ។

▶ មើល 5

7 ការណែនាំច្រកពិគ្រោះយោបល់

ការណែនាំសេវាកម្មពិគ្រោះយោបល់តាមទូរស័ព្ទសំរាប់ពលកររបរទេស

ក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពបានបង្កើត “សេវាកម្មពិគ្រោះយោបល់តាមទូរស័ព្ទសំរាប់ពលកររបរទេស” ផ្តល់ការពិគ្រោះយោបល់សំរាប់ពលកររបរទេសមាន13ភាសាដូចខាងក្រោមនេះ៖

“សេវាកម្មពិគ្រោះយោបល់តាមទូរស័ព្ទសំរាប់ពលកររបរទេស” ផ្តល់ការពន្យល់អំពីច្បាប់ និងផ្តល់ការណែនាំស្ថាប័នដែលពាក់ព័ន្ធទាក់ទងនឹងបញ្ហាសុខភាពការងារ។

ការពិគ្រោះយោបល់របស់ (សេវាកម្មពិគ្រោះយោបល់តាមទូរស័ព្ទសំរាប់ពលកររបរទេស) ត្រូវចំណាយថ្លៃប្រាក់ទូរស័ព្ទ 9.35 យ៉េន (រួមបញ្ចូលពន្ធ) រៀងរាល់180វិនាទីតាមខ្សែទូរស័ព្ទលើកុ ហើយ11យ៉េន(រួមបញ្ចូលពន្ធ) រៀងរាល់20វិនាទីតាមទូរស័ព្ទដៃ។

ភាសា	ថ្ងៃធ្វើការ	ម៉ោងធ្វើការ	លេខទូរសព្ទ	
ភាសាអង់គ្លេស	ចន្ទដល់សុក្រ	ម៉ោង១០ព្រឹក~ម៉ោង៣រសៀល (លើកលែងថ្ងៃត្រង់~ម៉ោង១រសៀល)	0570-001-701	
ភាសាចិន			0570-001-702	
ភាសាព័រទុយហ្គាល់			0570-001-703	
ភាសាអេស្ប៉ាញ			0570-001-704	
ភាសាតាហ្គាល			0570-001-705	
ភាសាវៀតណាម			0570-001-706	
ភាសាភូមា	សុក្រ		ម៉ោង១០ព្រឹក~ម៉ោង៣រសៀល (លើកលែងថ្ងៃត្រង់~ម៉ោង១រសៀល)	0570-001-707
ភាសានេប៉ាល់	ចន្ទដល់ព្រហស្បតិ៍			0570-001-708
ភាសាកូរ៉េ	ពុធ ដល់ សុក្រ			0570-001-709
ភាសាថៃ	ព្រហស្បតិ៍			0570-001-712
ភាសាឥណ្ឌូណេស៊ី	អង្គារ			0570-001-715
ភាសាកម្ពុជា (ភាសាខ្មែរ)	ពុធ			0570-001-716
ភាសាម៉ុងហ្គោលី	សុក្រ			0570-001-718

ការណែនាំសេវាកម្មខ្សែទូរស័ព្ទបន្ទាន់សំរាប់ការពិគ្រោះយោបល់លក្ខខណ្ឌការងារ

“ខ្សែទូរស័ព្ទបន្ទាន់សំរាប់ការពិគ្រោះយោបល់លក្ខខណ្ឌការងារ” បានរៀបចំ និងផ្តល់សិទ្ធិសេវាកម្មដោយក្រសួងសុខាភិបាល ការងារនិងសុខុមាលភាព។ សេវាកម្មនេះផ្តល់សេវាពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃ ពីគ្រប់ទីកន្លែងក្នុងប្រទេស។ សំរាប់ការប្រើទូរស័ព្ទ ពីខ្សែទូរស័ព្ទលើកុ ទូរស័ព្ទដៃ ទូរស័ព្ទសាធារណៈណាមួយក៏បានដែរ។

“ខ្សែទូរស័ព្ទបន្ទាន់សំរាប់ការពិគ្រោះយោបល់លក្ខខណ្ឌការងារ” សេវានេះ មាន14ភាសាដូចខាងក្រោម។ សេវាកម្មនេះផ្តល់ការពន្យល់អំពីច្បាប់ និងផ្តល់ការណែនាំទៅស្ថាប័នដែលពាក់ព័ន្ធទាក់ទងនឹងបញ្ហាសុខភាពការងារ នៅក្រៅម៉ោងធ្វើការ រឺនៅថ្ងៃឈប់សម្រាកនៃនាយកដ្ឋានការងារក្នុងខេត្តក្រុង និងការិយាល័យអធិការកិច្ចស្តង់ដារការងារ។

ភាសា	ថ្ងៃធ្វើការ	ម៉ោងធ្វើការ	លេខទូរសព្ទ
ភាសាជប៉ុន	ចន្ទដល់អាទិត្យ (រៀងរាល់ថ្ងៃ)	○ ថ្ងៃធ្វើការ (ថ្ងៃចន្ទ~សុក្រ) ម៉ោង៥រសៀល~ម៉ោង១០យប់ ○ ថ្ងៃសៅរ៍អាទិត្យ និងថ្ងៃសម្រាក ម៉ោង៩ព្រឹក~ម៉ោង៩យប់	0120-811-610
ភាសាអង់គ្លេស			0120-531-401
ភាសាចិន	0120-531-402		
ភាសាព័រទុយហ្គាល់	ចន្ទដល់សៅរ៍		0120-531-403
ភាសាអេស្ប៉ាញ	ព្រហស្បតិ៍ សុក្រ សៅរ៍		0120-531-404
ភាសាតាហ្គាល	អង្គារ ពុធ សៅរ៍		0120-531-405
ភាសាវៀតណាម	អង្គារពុធសុក្រដល់អាទិត្យ		0120-531-406
ភាសាភូមា	ពុធ អាទិត្យ		0120-531-407
ភាសានេប៉ាល់			0120-531-408
ភាសាកូរ៉េ	ព្រហស្បតិ៍ អាទិត្យ		0120-613-801
ភាសាថៃ			0120-613-802
ភាសាឥណ្ឌូណេស៊ី	ចន្ទ សៅរ៍		0120-613-803
ភាសាកម្ពុជា (ភាសាខ្មែរ)			0120-613-804
ភាសាម៉ុងហ្គោលី		0120-613-805	

ការណែនាំស្តីអំពីមជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ពលករអន្តោប្រវេសន៍

មជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ពលករអន្តោប្រវេសន៍មជ្ឈមណ្ឌលពិគ្រោះយោបល់សម្រាប់ពលករអន្តោប្រវេសន៍ត្រូវបានបង្កើតឡើងនៅមួយចំនួននៃការិយាល័យការងារខេត្តនិងការិយាល័យក្រុមពិនិត្យស្តង់ដារការងារ ដើម្បីទទួលបានពិគ្រោះយោបល់ពីលក្ខខណ្ឌការងារដោយប្រើភាសាអន្តរជាតិ។ សម្រាប់ព័ត៌មានលម្អិតអំពីទីតាំងដែលមានសេវាកម្ម និងថ្ងៃបើកដំណើរការតាមភាសា សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងសុខាភិបាល និងការងារ:

<https://www.check-roudou.mhlw.go.jp/soudan/foreigner.html>



ការណែនាំស្តីអំពីមជ្ឈមណ្ឌលពិគ្រោះយោបល់សរុបស្តីពីការងារ

មជ្ឈមណ្ឌលពិគ្រោះយោបល់សរុបស្តីពីការងារត្រូវបានបង្កើតឡើងចំនួន 379 ទីតាំងនៅការិយាល័យការងារខេត្តនិងការិយាល័យក្រុមពិនិត្យស្តង់ដារការងារគ្រប់ទីកន្លែង ដើម្បីទទួលស្គាល់បញ្ហានៅកន្លែងធ្វើការ និងផ្តល់ព័ត៌មានដើម្បីជួយដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សនៅក្នុងកន្លែងតែមួយ។ សម្រាប់ព័ត៌មានលម្អិតអំពីទីតាំងនៃការិយាល័យ និងសេវាកម្មដែលមាន សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងសុខាភិបាល និងការងារ:

<https://www.mhlw.go.jp/general/seido/chihou/kaiketu/soudan.html>



៨ សៀវភៅណែនាំអំពីលក្ខខណ្ឌការងារ

ក្រសួងសុខាភិបាល និងការងារ បានរៀបចំសៀវភៅណែនាំអំពីលក្ខខណ្ឌការងារ ជាភាសាប្រែសម្រួល សម្រាប់ជនបរទេសដែលធ្វើការនៅប្រទេសជប៉ុន។ សៀវភៅនេះបង្ហាញពីចំណុចសំខាន់ៗដែលត្រូវប្រុងប្រយ័ត្នអំពីលក្ខខណ្ឌការងារ។ សៀវភៅណែនាំនេះបានបង្កើតឡើងដោយមាន 13 ភាសា ដូចខាងក្រោម៖ ភាសាអង់គ្លេស, ភាសាចិន, ភាសាប៉ូរុយណូ, ភាសាថៃ, ភាសាវៀតណាម, ភាសាមីយ៉ាន់ម៉ា, ភាសាណេប៉ាល់, ភាសាកូរ៉េ, ភាសាឥណ្ឌូណេស៊ី, ភាសាកម្ពុជា, ភាសាមុងហ្គោល



លោកអ្នកអាចទាញយកសៀវភៅណែនាំពីគេហទំព័ររបស់ក្រសួងសុខាភិបាល និងការងារ ឬសូមទាក់ទងការិយាល័យការងារខេត្ត ឬការិយាល័យក្រុមពិនិត្យស្តង់ដារការងារជិតបំផុតរបស់លោកអ្នក។ https://www.mhlw.go.jp/stf/seisakunitsuite/bunya/koyou_roudou/roudoukijun/foreign/index.html